

ឧបសម្ព័ន្ធ ខ

បញ្ញត្តិ និងលក្ខខណ្ឌ នានាសម្រាប់ការដាក់ប្រគល់វេទន៍គយ

(ឯកសាររដ្ឋបាលតែមួយ "SAD") តាមមធ្យោបាយអេឡិចត្រូនិក

ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ASYCUDA ផ្តល់លទ្ធភាពឱ្យដាក់ប្រតិវេទន៍គយ និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមមធ្យោបាយអេឡិចត្រូនិក។

នីតិវិធីទូទៅដែលអ្នកនាំចូល អ្នកនាំចេញ និងអ្នកតំណាង ត្រូវអនុវត្តតាមសម្រាប់ការដាក់ប្រតិវេទន៍គយតាមមធ្យោបាយអេឡិចត្រូនិក មានចែងក្នុងឧបសម្ព័ន្ធនេះ។ នាយកទីចាត់ការគយនិងរដ្ឋាករត្រូវចេញនូវនីតិវិធី និងសេចក្តីណែនាំលំអិតនានាសម្រាប់បំពេញការអនុវត្តនូវឧបសម្ព័ន្ធនេះ។

១. ការរៀបចំ និងការបោះពុម្ពប្រគល់វេទន៍គយ

ជើងសារគយ ឬប្រតិវេទករ ត្រូវបំពេញប្រតិវេទន៍គយដោយផ្ទាល់ទៅក្នុងប្រព័ន្ធ ASYCUDA។ ប្រព័ន្ធនេះនឹងឆែកពិនិត្យប្រតិវេទន៍ ផ្ទៀងផ្ទាត់ទៅនឹងឯកសារយោងដែលមាននៅក្នុងប្រព័ន្ធ និងដំណើរការត្រួតពិនិត្យមួយចំនួន។ ប្រព័ន្ធនឹងអនុញ្ញាតឱ្យចុះបញ្ជីកា តែនៅពេលដែលទិន្នន័យទាំងអស់មានភាពគ្រប់គ្រាន់ និងមានសុពលភាព។ ប្រតិវេទន៍ដែលចុះបញ្ជីកា អាចទុកជាមោឃៈបាន បន្ទាប់ពីមានការអនុញ្ញាតពីទីចាត់ការគយនិងរដ្ឋាករ។ មានតែប្រតិវេទន៍ដែលចុះបញ្ជីកាប៉ុណ្ណោះ ត្រូវបានចាត់ទុកជាឯកសារគតិយុត្តិ។

បន្ទាប់ពីចុះបញ្ជីកា ជើងសារគយ ឬប្រតិវេទករត្រូវបោះពុម្ព និងចុះហត្ថលេខាលើប្រតិវេទន៍ចុះបញ្ជីកា ចំនួនពីរ(២)ច្បាប់ ដាក់ជូនមន្ត្រីគយមានសមត្ថកិច្ច ដោយភ្ជាប់ជាមួយនូវឯកសារយោងទាំងអស់ដែលតម្រូវ។

ប្រព័ន្ធនឹងដំណើរការដោយស្វ័យប្រវត្តិ ជូនជាព័ត៌មានដល់ជើងសារគយ ឬប្រតិវេទករ ពីស្ថានភាពនៃដំណើរការប្រតិវេទន៍។

២. ការដាក់ប្រគល់វេទន៍គយ

មន្ត្រីគយនៅផ្នែកទទួលបានការដាក់ឯកសារ ឆែកពិនិត្យមើលប្រតិវេទន៍គយចុះបញ្ជីកាទម្រង់ជាក្រដាសនិងឯកសារយោងនានា ជាមួយទិន្នន័យក្នុងប្រព័ន្ធ ដើម្បីឱ្យប្រាកដថា ប្រតិវេទន៍គយត្រូវបានបំពេញត្រឹមត្រូវ បានបោះពុម្ពច្បាស់និងអាចអានបាន មានចុះហត្ថលេខាដោយជើងសារគយ ឬប្រតិវេទករ និងមានឯកសារភ្ជាប់ចាំបាច់នានាត្រូវបានដាក់ជាមួយនឹងប្រតិវេទន៍គយ។

បម្រើគយអាចបដិសេធប្រតិវេទន៍ណាមួយដែលបិទស្របតាមបទប្បញ្ញត្តិការ ខ្សែចង្កាទំនុកចិត្តខាងលើ។



៣. ប្រតិវេទន៍ការប្រតិបត្តិវេទន៍

នៅពេលប្រតិវេទន៍គយត្រូវបានឆែកពិនិត្យគ្រប់គ្រាន់និងត្រឹមត្រូវ មន្ត្រីគយបញ្ជាប្រព័ន្ធស្វ័យប្រវត្តិ តំលៃប្រតិវេទន៍គយ។ ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យគ្រប់គ្រងហានិភ័យ ប្រព័ន្ធនឹងកំណត់ច្រក ដំណើរការប្រតិវេទន៍ ដូចខាងក្រោម៖

- ប្រក្រតិយមៈ** ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ ហើយ ទំនិញនឹងត្រូវធ្វើអធិការកិច្ចជាប្រចាំ មុនពេលធ្វើការប្តូរច្រកប្រតិវេទន៍គយទៅ **ប្រកបែក** និង វាយតំលៃដោយមន្ត្រីគយ។
- ប្រកលៀង**៖ ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ មុនពេលធ្វើ ការប្តូរច្រកប្រតិវេទន៍គយទៅ **ប្រកបែក** និងវាយតម្លៃដោយមន្ត្រីគយ។
- ប្រកបែក**៖ ប្រតិវេទន៍គយត្រូវបានវាយតម្លៃដោយស្វ័យប្រវត្តិ ហើយចេញឯកសារបញ្ជាក់ ទំនិញ។ ប្រតិវេទន៍គយទម្រង់ជាក្រដាស អាចជាកម្មវត្ថុនៃការធ្វើសវនកម្មក្រោយពេលបញ្ជាក់ ទំនិញ។
- ប្រកខៀវ**៖ ប្រតិវេទន៍គយត្រូវបានផ្តល់ប្រព្រឹត្តិកម្មដូចគ្នាទៅនឹងច្រកបែក និងជាកម្មវត្ថុនៃការ ធ្វើសវនកម្មក្រោយពេលបញ្ជាក់ទំនិញជាមួយហេតុផលជាក់លាក់។

ក្នុងករណីដែលប្រតិវេទន៍ត្រូវបានជ្រើសរើសឲ្យដំណើរការតាមច្រកក្រហម និងលៀង មន្ត្រីគយ ផ្ទៀងផ្ទាត់ លក្ខណៈវិនិច្ឆ័យជ្រើសរើសដែលបណ្តាលឲ្យប្រតិវេទន៍ត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុង ច្រកនេះ។ ប្រព័ន្ធ នឹងបង្ហាញពីតម្រូវការពិសេសដែលត្រូវឆែកពិនិត្យ ដូចជាការតម្រូវឲ្យមានអាជ្ញាប័ណ្ណ នាំចូល ឲ្យដកទំនិញគំរូ ប្រវត្តិនៃការរត់គេចពន្ធ ។ល។

៤. កន្លែងសាកសួរ

ប្រតិវេទន៍គយដែលត្រូវបានរកឃើញកំហុសឆ្គង ឬភាពមិនប្រក្រតីនានា នាពេលត្រួតពិនិត្យ ឯកសារ ឬពេលត្រួតពិនិត្យទំនិញជាប្រចាំ ត្រូវបញ្ជូនទៅកន្លែងសាកសួរ។ ជើងសារគយ ឬប្រតិវេទករ នឹងត្រូវបានជូនដំណឹងថាប្រតិវេទន៍គយបានបញ្ជូនទៅ "កន្លែងសាកសួរ" និងហេតុផលដែលនាំឲ្យមាន ការបញ្ជូនករណីនេះទៅ "កន្លែងសាកសួរ"។

នៅពេលទទួលបានការជូនដំណឹង ជើងសារគយ ឬប្រតិវេទករ ត្រូវបង្ហាញខ្លួននៅ "កន្លែង សាកសួរ"។ ការកែតម្រូវណាមួយលើប្រតិវេទន៍គយ នឹងត្រូវពិភាក្សារវាងមន្ត្រីគយផ្នែកសាកសួរ និង ជើងសារគយ ឬប្រតិវេទករ។ ប្រសិនបើមិនមានការព្រមព្រៀង មន្ត្រីគយត្រូវរៀបចំរបាយការណ៍ ឬ កំណត់ហេតុបញ្ជូនទៅទីចាត់ការគយនិងរដ្ឋាករ ដើម្បីមានវិធានការបន្ត។

នៅពេលដែលសកម្មភាពខាងលើត្រូវបានបំពេញរួចនិងមានការព្រមព្រៀង មន្ត្រីគយត្រូវចុះ ហត្ថលេខាលើប្រតិវេទន៍ដែលកែតម្រូវរួច ហើយធ្វើបច្ចុប្បន្នភាពនូវឯកសារពេញលេញនៃការត្រួតពិនិត្យ



តាមលទ្ធផលនៃដំណោះស្រាយនៅកន្លែងសាកសួរ ឬតាមសេចក្តីសម្រេចរបស់ទីចាត់ការគយ និង រដ្ឋាករ រួចប្តូរច្រកប្រតិវេទន៍ទៅច្រកបែតង។

៥. ការស្ដែនកុងតឺន័រ

ការស្ដែនកុងតឺន័រ ត្រូវបានធ្វើឡើងដាច់ដោយឡែកពីដំណើរការប្រតិវេទន៍ ។

ប្រព័ន្ធ នឹងមានប្រើប្រាស់នៅក្នុងការិយាល័យស្ដែន ដែលអាចជួយដល់មន្ត្រីផ្នែកស្ដែន ធ្វើការ ប្រៀបធៀបទំនិញដែលបានប្រកាសលើប្រតិវេទន៍គយ ជាមួយនឹងអ្វីដែលបានឃើញនៅលើរូបភាពស្ដែន ឬព័ត៌មានស្ដែន ។

ភាពមិនប្រក្រតីណាមួយបានរកឃើញ ត្រូវកត់ត្រាបញ្ចូលទៅក្នុងទម្រង់លទ្ធផលត្រួតពិនិត្យ ដោយគយ។

៦. ការជូនដំណឹងវាយតម្លៃ

នៅពេលដែលប្រតិវេទន៍គយត្រូវបានវាយតម្លៃដោយប្រព័ន្ធ ការជូនដំណឹងវាយតម្លៃត្រូវបាន បង្ហាញ ដែលមានរៀបរាប់ពីចំនួនប្រាក់ពន្ធគយនិងអាករត្រូវបង់។ ការជូនដំណឹងនេះ ត្រូវបានប្រើ ប្រាស់ជាឯកសារយោងដើម្បីបង់ពន្ធ អាករ និងកម្រៃនានា។

៧. គណនេយ្យ

ពន្ធ អាករ និងកម្រៃនានា ត្រូវបង់ស្របតាមបទប្បញ្ញត្តិជាធរមាន។ ប្រសិនបើត្រូវបង់នៅធនាគារ ជាតិ នៃកម្ពុជា ឬនៅស្ថាប័នហិរញ្ញវត្ថុដែលមានការអនុញ្ញាតផ្សេងទៀត សក្ខីបត្ររបស់ស្ថាប័នទាំងនេះ ត្រូវជូនដល់មន្ត្រីគយមានសមត្ថកិច្ច ហើយប្រព័ន្ធនឹងចេញនូវបង្កាន់ដៃគយ។

៨. ការអនុញ្ញាតឱ្យយកទំនិញចេញពីគយ

ក្រោយពីការបង់ពន្ធ អាករ បន្ទុក និងកម្រៃនានា មន្ត្រីគយមានសមត្ថកិច្ច ចេញប័ណ្ណអនុញ្ញាត ឱ្យយកទំនិញចេញ។ ប័ណ្ណនេះមានចែងលំអិតព័ត៌មានពីពន្ធ អាករ និងកម្រៃនានាដែលពាក់ព័ន្ធនៅ នឹងប្រតិវេទន៍ហើយត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាតឱ្យយកទំនិញចេញពីគយ។

៩. សវនកម្មក្រោយពេលបញ្ចេញទំនិញ

ប្រតិវេទន៍ដែលត្រូវបានជ្រើសរើសតាមច្រកខៀវ និងច្រកបែតង ត្រូវធ្វើសវនកម្មជាសំខាន់ លើមូលដ្ឋានក្រោយពេលបញ្ចេញទំនិញពីគយ។





ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA
ឯកសារប្រព័ន្ធគ្រប់គ្រងតំបន់ SINGLE ADMINISTRATIVE DOCUMENT

ក្រសួងពន្ធដារ CUSTOMS DECLARATION



COPY	2 អ្នកនាំចេញ ឬ អ្នកផ្ញើទំនិញ Exporter/Consignor លេខកូដ Code No. :		1 ប្រភេទប្រតិបត្តិ TYPE OF DECLARATION		A ការិយាល័យដាក់ប្រតិបត្តិ OFFICE OF LODGEMENT កូដការិយាល័យ Office Code :		
	8 អ្នកនាំចូល ឬ អ្នកទទួលទំនិញ Importer/Consignee លេខកូដ Code No. :		3 ទម្រង់ Forms 4 ២០០៥		B វិញ្ញាបនបត្រ Manifest : បញ្ជីកាតព្វ Customs Registration : លេខ Number. កាលបរិច្ឆេទ Date:		
14 ប្រតិបត្តិ ឬ អ្នកតំណាង Declarant / Representative លេខកូដ Code No. :		15 ប្រទេសនាំចេញ Country of Export		12 តម្លៃលំអិត Value Details		13 អ.ទ.អ.ប.ស. វិ.ស. កូដ H.S. Code PSI	
18 អត្តសញ្ញាណសញ្ជាតិ ម.ជ.ជ. មកដល់/ចេញពីលើរាវ Ident. & Nat. of MOT at Arrival / Departure		19 កូដតំបន់ Cr.		20 លក្ខខណ្ឌប្រគល់ទទួល Delivery Terms		XX	
21 អត្តសញ្ញាណសញ្ជាតិ ម.ជ.ជ. ឆ្លងកាត់ព្រំដែន Ident. & Nat. of MOT Crossing the Border		22 រូបិយភូមិ & តំលៃវិ.ស.សរុប Cur. & Tot. Invoice Amount		23 អត្រាប្តូរប្រាក់ Exch. Rate		24 ប្រភេទប្រតិបត្តិ Nature of Transaction	
25 របៀបនាំចេញ ម.ជ.ជ. ដល់ព្រំដែន Mode of Trip. at Border		26 របៀបនាំចេញ ម.ជ.ជ. ក្នុងប្រទេស Inland Mode of Trip.		27 កន្លែងផ្ទុក / ចេញ Place of Loading / Discharge		28 កូដធនាគារ Bank Code :	
29 ការិយាល័យចូល / ចេញ Office of Entry / Exit		30 ទីតាំងទំនិញ Location of Goods		29 លក្ខខណ្ឌទូទាត់ Terms of Payment :		31 ឈ្មោះធនាគារ Bank Name :	
				32 ទំនិញទី Item No.		33 លេខទំនិញ Commodity Code	
				34 កូដប្រទេសនាំចេញ C.O. Code		35 ទម្ងន់សរុប Gross Mass kg	
				36 ទម្ងន់សុទ្ធ Net Mass kg		37 លក្ខណៈពិសេស Procedure	
				38 លក្ខណៈពិសេស ប្រតិបត្តិទំនិញ មុន Transport Doc. / Previous Declaration		39 លក្ខណៈពិសេស ប្រតិបត្តិទំនិញ មុន ២០០៥	
				40 ឯកតាផ្គត់ផ្គង់ Suppl. Units		41 តម្លៃមុនទំនិញ Item Price	
				42 តម្លៃមុនទំនិញ Item Price		43 វិធីកំណត់តម្លៃ Valuation Method	
				44 តម្លៃកំណត់តម្លៃ Customs Value		45 កែតម្រូវ Adjustment	
				46 តម្លៃកំណត់តម្លៃ Customs Value			
47 ប្រភេទ Type		មូលដ្ឋានពន្ធ Tax Base		អត្រា Rate		ប្រាក់ពន្ធ Amount	
						U.V.V. MP	
						48 ទូទាត់ជាប្រយោជន៍ Deferred Payment	
						49 អត្តសញ្ញាណកម្មស្ថានភាព Identification of Warehouse	
						B ព័ត៌មានគណនេយ្យ ACCOUNTING DETAILS	
						របៀបនាំចេញ Mode of Payment :	
						លេខវាយតម្លៃ Assessment No.	
						លេខប្រាក់ទាន Receipt No.	
						ការធានា Guarantee	
						សរុបតម្លៃ Total Fees	
						សរុបលើប្រតិបត្តិ Total Declaration :	
						កាលបរិច្ឆេទ Date :	
						កាលបរិច្ឆេទ Date :	
						កាលបរិច្ឆេទ Date :	
						ជាមូលដ្ឋាន in Riel	
						ជាមូលដ្ឋាន in Riel	
50 ភារប្រធាន Principal		លេខ No. :		ហត្ថលេខា Signature		C ការិយាល័យចេញពីលើរាវ OFFICE OF DEPARTURE	
51							
52 ការធានា Guarantee		គ្មានសុពលភាពសម្រាប់ Not Valid for :		កូដ Code		53 ការិយាល័យប្រទេស (និងប្រទេស) Office of Destination (and Country)	
D គ្រប់គ្រងដោយការិយាល័យប្រទេស CONTROL BY OFFICE OF DESTINATION		លទ្ធផល Result :		ហត្ថលេខា Signature :		54 ទីកន្លែងនិងកាលបរិច្ឆេទ Place and Date	
						ហត្ថលេខា និង ឈ្មោះប្រតិបត្តិ / អ្នកតំណាង Signature and Name of Declarant / Representative	



COPY 2	2 អ្នកដឹកចេញ ឬ អ្នកផ្ញើទំនិញ Exporter/Consignor លេខកូដ Code No.		1 ប្រភេទប្រតិបត្តិការ TYPE OF DECLARATION		A ការិយាល័យដាក់ប្រតិបត្តិការ Office of Lodgement កូដការិយាល័យ Office Code		
	8 អ្នកដឹកចូល ឬ អ្នកទទួលទំនិញ Importer/Consignee លេខកូដ Code No. :		3 ទម្រង់ Forms 4 លេខ		និរទេសប័ណ្ណ Manifest បញ្ជីតារាងរូប Customs Registration : លេខ Number: កាលបរិច្ឆេទ Date		
9 អ្នកទទួលទំនិញ / អ្នកដឹកចេញធម្មតា Occasional Consignee / Exporter : ឈ្មោះ Name: អត្តសញ្ញាណ ID: អាសយដ្ឋាន Address:		10 កូដប្រទេស ទ. ភេសី / ទៅដល់ Country LC / FD Code		11 លេខ	12 ព័ត៌មានតម្លៃ Value Details		13 លេខអនុញ្ញាត PSI
14 ប្រតិបត្តិការ ឬ អ្នកតំណាង Declarant / Representative លេខកូដ Code No.		15 ប្រទេសដឹកចេញ Country of Export		16 ប្រទេសកំណើត Country of Origin		17 ប្រទេសគោលបំណង Country of Destination	
18 អត្តសញ្ញាណសញ្ជាតិ ប.ជ.ជ. មកដល់/ចេញដំណើរ Ident. & Nat. of MOT at Arrival / Departure		19 កូដស្រុក		20 លក្ខខណ្ឌប្រគល់ទំនិញ Delivery Terms			
21 អត្តសញ្ញាណសញ្ជាតិ ប.ជ.ជ. ឆ្លងកាត់ព្រំដែន Ident. & Nat. of MOT Crossing the Border		22 រូបិយភ័ណ្ឌ & តំលៃសរុបប្រាក់ Our & Tot. Invoice Amount		23 អត្រាប្តូរប្រាក់ Exch. Rate		24 ប្រភេទប្រតិបត្តិការ Nature of Transaction	
25 របៀបចេញដំណើរ ឬ ចេញដំណើរ Mode of Trip at Border		26 របៀបចេញដំណើរ ក្នុងប្រទេស Inland Mode of Trip		27 កន្លែងផ្ទុក / ចេញ Place of Loading/ Discharge		28 កូដធនាគារ Bank Code លក្ខខណ្ឌទូទាត់ Terms of Payment:	
29 ការិយាល័យចូល / ចេញ Office of Entry / Exit		30 ទីតាំងទំនិញ Location of Goods		ឈ្មោះធនាគារ Bank Name សាខា Branch: ឯកសារឯកសារ File No			
31 ពិពណ៌នាទំនិញ DESCRIPTION OF GOODS	31 ពណ៌សញ្ញាលើកញ្ចប់ Marks on Packages: a) b)		32 ទំនិញទី Item No.		33 លេខកូដទំនិញ Commodity Code		
	31 លេខ និងប្រភេទ Number and Type: អត្តសញ្ញាណកូដតំបន់ Container Identifier:		34 កូដប្រទេសកំណើត C.O. Code		35 មធ្យមសរុប Gross Mass kg		36 ចម្រើនចម្រើន Preference
	31 ពិពណ៌នាទំនិញតាមតារាងពន្ធ Goods Description as Per Tariff: ពិពណ៌នាពាណិជ្ជកម្ម Commercial Description		37 ប្រភេទប្រតិបត្តិការ Procedure		38 មធ្យមសរុបស្រុក Net Mass kg		39 លេខ
			40 ឯកសារ ឯកសារប្រតិបត្តិការដើម Transport Doc. / Previous Declaration		41 ចំនួនឯកតា Suppl. Units		
4 លេខអាជ្ញាប័ណ្ណ License No. : ព័ត៌មានបន្ថែមផ្សេងៗទៀត Other Additional Information		តម្លៃប្រតិបត្តិការ DV : ឯកសារភ្ជាប់ Attached Doc		លេខអាជ្ញាប័ណ្ណ DO :		45 តម្លៃកែតម្រូវ Adjustment	
47 ប្រភេទ Type		មូលដ្ឋានពន្ធ Tax Base		អត្រា Rate		ប្រាក់ពន្ធ Amount	
						48 ទូទាត់ប្រាក់ Deferred Payment	
						49 អត្តសញ្ញាណកម្មស្ថានីយការពារ Identification of Warehouse	
						B គណនេយ្យប្រតិបត្តិការ ACCOUNTING DETAILS	
						របៀបចេញទូទាត់ Mode of Payment: លេខតម្លៃ Assessment No. កាលបរិច្ឆេទ Date: លេខបញ្ជី Receipt No. កាលបរិច្ឆេទ Date: ការធានា Guarantee កាលបរិច្ឆេទ Date: សរុបតម្លៃ Total Fees ចារ្យលក់ in Fees: សរុបតម្លៃប្រតិបត្តិការ Total Declaration ចារ្យលក់ in Fees	
50 ភារប្រធាន Principal លេខ No. :		ហត្ថលេខា Signature		C ការិយាល័យចេញដំណើរ OFFICE OF DEPARTURE			
51							
52 ការធានា Guarantee គ្មានសុពលភាពសំរាប់ Not Valid for		កូដ Code		53 ការិយាល័យគោលបំណង (និងប្រទេស) Office of Destination (and Country)			
D គ្រប់គ្រងដោយការិយាល័យគោលបំណង CONTROL BY OFFICE OF DESTINATION លទ្ធផល Result: ហត្ថលេខា Signature:		54 ទីតាំង និង កាលបរិច្ឆេទ Place and Date ហត្ថលេខា និង ឈ្មោះប្រតិបត្តិការ / អ្នកតំណាង Signature and Name of Declarant / Representative					





COPY 2	2 អ្នកនាំចេញ ឬ អ្នកនាំចូល Exporter/Importer លេខកូដ Code No.	1 ប្រភេទប្រតិបត្តិការ TYPE OF DECLARATION	3 ទម្រង់ Forms	4 លេខ xxxx						
ពិពណ៌នាសម្បត្តិ DESCRIPTION OF GOODS	31 ស្លាកសញ្ញាលើកញ្ចប់ Marks on Packages a) b) លេខនិងប្រភេទ Number and Type អត្តសញ្ញាណកូដកញ្ចប់ Container Identifier ពិពណ៌នាសម្បត្តិ Goods Description as Per Tariff ពិពណ៌នាពាណិជ្ជកម្ម Commercial Description	32 លេខវត្ថុ Item No.	33 លេខកូដវត្ថុ Commodity Code							
	44 លេខអាជ្ញាប័ណ្ណ License No. លម្អិតតម្លៃ Value Details ឯកសារភ្ជាប់ Attached Doc. ព័ត៌មានបន្ថែមផ្សេងទៀត Other Additional Information	34 កូដប្រទេសកំណើត C.O Code	35 ទម្ងន់សរុប Gross Mass kg	36 ពន្ធអនុញ្ញ Preference						
		37 របបពន្យ Procedure	38 ទម្ងន់សុទ្ធ Net Mass kg	39 xxxx						
		40 ឯកសារ ដឹកជញ្ជូន ឬ ប្រតិបត្តិការដឹកជញ្ជូន Transport Doc. / Previous Declaration								
		41 ឯកតាពន្ធ Suppl Units	42 តម្លៃមុនពន្ធ Item Price	43 វិធីសាស្ត្រតម្លៃ Valuation Method						
					45 កែតម្រូវ Adjustment					
		46 តម្លៃគិតពន្ធពន្យ Customs Value								
ពិពណ៌នាសម្បត្តិ DESCRIPTION OF GOODS	31 ស្លាកសញ្ញាលើកញ្ចប់ Marks on Packages a) b) លេខនិងប្រភេទ Number and Type អត្តសញ្ញាណកូដកញ្ចប់ Container Identifier ពិពណ៌នាសម្បត្តិ Goods Description as Per Tariff ពិពណ៌នាពាណិជ្ជកម្ម Commercial Description	32 លេខវត្ថុ Item No.	33 លេខកូដវត្ថុ Commodity Code							
	44 លេខអាជ្ញាប័ណ្ណ License No. លម្អិតតម្លៃ Value Details ឯកសារភ្ជាប់ Attached Doc. ព័ត៌មានបន្ថែមផ្សេងទៀត Other Additional Information	34 កូដប្រទេសកំណើត C.O Code	35 ទម្ងន់សរុប Gross Mass kg	36 ពន្ធអនុញ្ញ Preference						
		37 របបពន្យ Procedure	38 ទម្ងន់សុទ្ធ Net Mass kg	39 xxxx						
		40 ឯកសារ ដឹកជញ្ជូន ឬ ប្រតិបត្តិការដឹកជញ្ជូន Transport Doc. / Previous Declaration								
		41 ឯកតាពន្ធ Suppl Units	42 តម្លៃមុនពន្ធ Item Price	43 វិធីសាស្ត្រតម្លៃ Valuation Method						
					45 កែតម្រូវ Adjustment					
		46 តម្លៃគិតពន្ធពន្យ Customs Value								
ពិពណ៌នាសម្បត្តិ DESCRIPTION OF GOODS	31 ស្លាកសញ្ញាលើកញ្ចប់ Marks on Packages a) b) លេខនិងប្រភេទ Number and Type អត្តសញ្ញាណកូដកញ្ចប់ Container Identifier ពិពណ៌នាសម្បត្តិ Goods Description as Per Tariff ពិពណ៌នាពាណិជ្ជកម្ម Commercial Description	32 លេខវត្ថុ Item No.	33 លេខកូដវត្ថុ Commodity Code							
	44 លេខអាជ្ញាប័ណ្ណ License No. លម្អិតតម្លៃ Value Details ឯកសារភ្ជាប់ Attached Doc. ព័ត៌មានបន្ថែមផ្សេងទៀត Other Additional Information	34 កូដប្រទេសកំណើត C.O Code	35 ទម្ងន់សរុប Gross Mass kg	36 ពន្ធអនុញ្ញ Preference						
		37 របបពន្យ Procedure	38 ទម្ងន់សុទ្ធ Net Mass kg	39 xxxx						
		40 ឯកសារ ដឹកជញ្ជូន ឬ ប្រតិបត្តិការដឹកជញ្ជូន Transport Doc. / Previous Declaration								
		41 ឯកតាពន្ធ Suppl Units	42 តម្លៃមុនពន្ធ Item Price	43 វិធីសាស្ត្រតម្លៃ Valuation Method						
					45 កែតម្រូវ Adjustment					
		46 តម្លៃគិតពន្ធពន្យ Customs Value								
គណនាពន្ធនិងការគិត CALCUL. OF TAXES	ប្រភេទ Type	មូលដ្ឋានពន្ធ Tax base	អត្រា Rate	ប្រាក់ពន្ធ Amount	ប.ទ.ទ MP	ប្រភេទ Type	មូលដ្ឋានពន្ធ Tax base	អត្រា Rate	ប្រាក់ពន្ធ Amount	ប.ទ.ទ MP
	សរុបមុនពន្ធនិងការគិត Total Item No.					សរុបមុនពន្ធនិងការគិត Total Item No.				
					← សរុបនិងតម្លៃសរុប RECAPITULATION					
					C ការិយាល័យចេញដំណើរ Office of Departure					
					សរុបមុនពន្ធនិងការគិត Total Item No.					



E ការត្រួតពិនិត្យទំនិញរបស់មន្ត្រីគយ Inspection Act by Customs Officers

I. បរិយាយពីការត្រួតពិនិត្យ Description of Inspection:

II. ភាពមិនប្រក្រតី បើមាន Irregularity, if any:

- | | |
|---|---|
| 1. បរិមាណ Quantity <input type="checkbox"/> | 6. បរិយាយតាមបែបពាណិជ្ជកម្ម Commercial Description <input type="checkbox"/> |
| 2. ទម្ងន់ Weight <input type="checkbox"/> | 7. ក្លែងបន្លំ Counterfeit / Fake <input type="checkbox"/> |
| 3. តម្លៃ Value <input type="checkbox"/> | 8. ជាប់អាម័ត/មានកំរិតកំណត់ Prohibited / Restricted <input type="checkbox"/> |
| 4. ដើមកំណើត Origin <input type="checkbox"/> | 9. ផ្សេងទៀត Other..... <input type="checkbox"/> |
| 5. ចំណាត់ថ្នាក់ Classification <input type="checkbox"/> | |

ឈ្មោះ ហត្ថលេខា និងកាលបរិច្ឆេទ
Name, Signature and Date

F សេចក្តីសន្និដ្ឋានលើការត្រួតពិនិត្យ Conclusion of Inspection

ឈ្មោះ ហត្ថលេខា និងក្រា
Name, Signature and Stamp

ប័ណ្ណបញ្ជាញលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... អនុញ្ញាតដោយ:
Release Note No. Date DD..... MM..... YY..... Authorized by:

G ការត្រួតពិនិត្យក្រោយពីការយកទំនិញចេញពីគយ Post Clearance Review

ឈ្មោះ ហត្ថលេខា និងកាលបរិច្ឆេទ
Name, Signature and Date

H ការពិន័យ Penalties

កេរ្តិ៍កំណត់ហេតុលេខ Reference to Offence Record No.:

ចំនួនសរុបការគិតពន្ធនិងអាករបន្ថែម Amount of Additional Duty and Taxes :

លេខបញ្ជាក់ដៃ Receipt No. :

ចំនួនសរុបនៃការពិន័យ Amount of Penalties :

លេខបញ្ជាក់ដៃ Receipt No. :

ឈ្មោះ ហត្ថលេខា និងកាលបរិច្ឆេទ
Name, Signature and Date